


# ឆ្នាំងដែក និង ឆ្នាំងដី



## ឆ្នាំងដែក និង ឆ្នាំងដី

លោក ហ៊ុន សែន ប្តឹង លោក គឹម សុខ គ្មាន ហេតុផល ទាមទារ ជំងឺចិត្ត រាប់សែន ដុល្លារ (US) នាំបង្ហាញ អោយឃើញ ថា ការ ប្តឹង ឃ្នោះ វា មាន រូបភាព ជា ការបំពាន ប្រើ អំណាច ជិះជាន់ ជនសាមញ្ញ ដែល គ្មានអ្វីសោះ សំរាប់ ការពារ សិទ្ធិខ្លួន ជា ពលរដ្ឋ។ នៅចំពោះមុខ អយុត្តិធម៌ បែប ឃ្នោះ វា គ្មានឃើញមាន ប្រតិកម្ម ជាក់ស្តែង ពីសំណាក់ មហាជន ជា ពិសេស យុវជន និង បញ្ហាវន្ត ដែល ស្រឡាញ់ យុត្តិធម៌ និង សីលធម៌។ តុណ្ហិភាព (silence) បែបនេះ ដែល នាំអោយ លោក ហ៊ុន សែន ឥត រញ្ជ្រា បន្ត ប្រើ អំណាចផ្តាច់ការ ដើម្បី បំផ្លាញអោយសាបសូន្យ ដល់ សេរីភាព បញ្ចេញមតិ ដែល ជា សេរីភាព សំខាន់ ការពារ ដោយ ច្បាប់រដ្ឋធម្មនុញ្ញ។ ករណី ឃ្នោះ ខ្មែរយើង ហាក់បីដូច ជា មិន យក មរណភាព លោក គឹម ឡឺ មកទុក ជា មេរៀន នោះឡើយ។ កង្វះ នៃ ការប្រុងប្រយ័ត្ន ឃ្នោះហើយ ដែល វា នឹងអាចនាំ អោយមាន អំពើជ្រុន ជាថ្មី ដល់ លោក គឹម សុខ។

លោក ហ៊ុន សែន គាត់ ជា ឆ្នាំងដែក ទង្ហិច នឹង លោក គឹម សុខ ជា ឆ្នាំងដី វា ច្បាស់ ជា ឆ្នាំងដី បែក ជា ពុំខាន តែ បើ ខ្មែរ យើង ធ្វើ ជា រនាំង ការពារ ឆ្នាំងដី វា នឹងអាចចៀសបាន នូវ ការទង្ហិច នោះ។ ការពារ លោក គឹម សុខ មិនមែន ជា ការ

## ផ្ទាំងដែក និង ផ្ទាំងដី

ការពារ បុគ្គល នោះឡើយ វា ជា ការការពារ គោលការណ៍ ជា គោល នៃ សិទ្ធិ របស់ ពលរដ្ឋ ដូច្នោះ វា ជា ការការពារ សិទ្ធិ របស់ ជនខ្មែរ ម្នាក់ៗ ដែល មាន ច្បាប់ ជា អំណាច។ បើ ខ្មែរយើង នាំ គ្នា បែរខ្នង ដាក់ លោក គឹម សុខ គឺ ខ្មែរយើង កំពុង នាំគ្នារស់ សំរាប់ តែ ជីវិតអាត្មា រៀងខ្លួនៗ ហើយ ចាកប័ត្រ (résigner) នៅចំពោះ អំពើ អយុត្តិធម៌ និង ការគាបស្លាប់ គ្រប់បែប យ៉ាង ពី សំណាក់ អំណាចផ្តាច់ការ។